

សុន្ទរកថា

**ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ
និង ជានាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា**

**ថ្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ និង
លើកទិសដៅការងាររបស់វិស័យមុខងារសាធារណៈជូនរាជរដ្ឋាភិបាលកម្ពុជា
ក្នុងនីតិកាលទី៦ នៃរដ្ឋសភា
សណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៨**

- ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាជនរដ្ឋាភិបាលកម្ពុជា
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
- ឯកឧត្តម លោកជំទាវ តំណាងគ្រប់ក្រសួង ស្ថាប័ន និង រាជធានី ខេត្ត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និង មន្ទីរមុខងារសាធារណៈគ្រប់រាជធានី ខេត្ត និង
- លោកស្រី អស់លោក អ្នកនាងកញ្ញា ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ជាទីគោរពស្រលាញ់រាប់អាន !

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និង កិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានទទួលការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ និង លើកទិសដៅការងាររបស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភារបស់ក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ដែលមានវត្តមាននៅពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធាន

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រសួងមុខងារ សាធារណៈ ដែលបានប្តេជ្ញាចិត្តខ្ពស់និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការដឹកនាំ គ្រប់ គ្រង និង អភិវឌ្ឍវិស័យមុខងារសាធារណៈ និង ការងារកែទម្រង់រដ្ឋបាលសាធារណៈ យ៉ាង សកម្ម និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្កើតឲ្យមានយន្តការសម្របសម្រួល រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការកំណែទម្រង់ទាំងបីវិស័យ និង យន្តការតាមដានត្រួត ពិនិត្យវាយតម្លៃ និង របាយការណ៍នៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈពីគ្រប់ ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ រហូតឈានទៅសម្រេចបានលទ្ធផលការងារ ជាច្រើនជូនដល់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះ ខ្ញុំសូមមិនរៀបរាប់ឡើងវិញទេ អំពីសមិទ្ធផលដែលក្រសួងសម្រេច បានក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ពីព្រោះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ យើងឃើញយ៉ាង ច្បាស់ថា ក្រសួងមុខងារសាធារណៈ និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ពិត ជាបានខិតខំប្រឹងប្រែង និង សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលប្រាំឆ្នាំកន្លង មកនេះ ហើយអង្គសន្និបាតទាំងមូលក៏បានយ៉ាងយកចិត្តទុកដាក់ស្តាប់នូវរបាយការណ៍ បញ្ហា ប្រឈម និង ការលើកទិសដៅការងាររបស់អង្គភាពនីមួយៗសម្រាប់ជូនរាជរដ្ឋាភិបាលក្នុង នីតិកាលទី៦ នៃរដ្ឋសភាផងដែរ។ តែក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមការអនុញ្ញាតពីអង្គ សន្និបាត ដើម្បីធ្វើការណែនាំ និង ផ្តាំផ្តើដល់ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការជំនាញ និង ប្រធានមន្ទីរ របស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាតំណាងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន និង រាជធានី ខេត្តដែលមានវត្តមាននៅទីនេះ ដូចខាងក្រោមថា៖

ស្របតាមការផ្តោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើអភិក្រមផ្អែកលើ លទ្ធផលចំពោះការកែទម្រង់វិស័យសាធារណៈ និង ការចាប់ផ្តើមអនុវត្តថវិកាសមិទ្ធកម្ម ក្រសួង មុខងារសាធារណៈ និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវរៀបចំទិសដៅ ការងារអាទិភាព ដោយផ្តោតលើគោលដៅសំខាន់ៗដូចជា៖

- ទី១. ត្រូវរៀបចំប្រព័ន្ធមុខងារសាធារណៈ ឆ្ពោះទៅរកការគ្រប់គ្រងធនធានមនុស្ស បែបនិយោជន៍ ដោយផ្អែកលើគុណវុឌ្ឍនៃមុខតំណែង
- ទី២. ត្រូវរកសាងប្រព័ន្ធផែនការក្របខ័ណ្ឌមន្ត្រីរាជការសម្រាប់ថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិឲ្យមានសង្គតិភាពទៅនឹងផែនការថវិកា

- ទី៣. ត្រូវធ្វើវិចារណកម្មទំហំនៃមន្ត្រីសាធារណៈ និង រចនាសម្ព័ន្ធស្ថាប័ន ឲ្យឆ្លើយតបទៅនឹងតម្រូវការការងារពិតប្រាកដ
- ទី៤. ត្រូវរៀបចំ និង អនុវត្តកម្មវិធីកសាងសមត្ថភាពគ្រប់ជ្រុងជ្រោយ និង ជាប្រព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និង ជំនាញ
- ទី៥. ត្រូវរៀបចំ និង អនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ដោយមានយន្តការផ្តល់ការលើកទឹកចិត្ត និងការកសាងសមត្ថភាព
- ទី៦. ត្រូវរៀបចំប្រព័ន្ធបៀវត្សគាំទ្រដល់ការលើកកម្ពស់ផលិតភាព ជំនាញវិជ្ជាជីវៈ និង សមត្ថភាពដឹកនាំ និង គ្រប់គ្រង
- ទី៧. ត្រូវបង្កើនសមត្ថភាព និង រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្សឱ្យមានដំណើរការពេញលេញនៅគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ
- ទី៨. ត្រូវលើកកម្ពស់គុណភាពសេវាសាធារណៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន យន្តការសមាហរណកម្មសេវា យន្តការច្រកចេញចូលតែមួយ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
- អង្គសន្និបាតជាទីមេត្រី !

មុននឹងបញ្ចប់ ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ថា កត្តាជោគជ័យលើការអនុវត្តការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺ “មិនមែនទៅលឿនទេ តែត្រូវទៅដំណាលគ្នានិងទាំងអស់គ្នា”។ ទស្សនទាននេះ មានន័យថា ក្រសួងមុខងារសាធារណៈ និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនត្រឹមតែតាក់តែងរៀបចំកម្មវិធី ឬ គោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈនោះទេ ហើយធ្វើតែឯងនោះទេ គឺតែត្រូវបង្កើនចំណេះដឹង និង សមត្ថភាពជំនាញដល់អ្នកអនុវត្ត នៅតាមគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់លទ្ធផលឲ្យពួកគាត់យល់ដឹងពីសារៈប្រយោជន៍ និង បែបបទនិងនីតិវិធីជាពិសេស ត្រូវបង្កើនការចូលរួមអនុវត្ត ភាពជាម្ចាស់ និង ការទទួលខុសត្រូវពិតប្រាកដលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្នូលនៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។ ហើយចំណែកឯ អ្នកអនុវត្តដែលបានបង្កើតរួចហើយជាក្រុមការងារកំណែ

ទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវទទួល ខុសត្រូវលើការអនុវត្ត និង រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្ត ហើយត្រូវដាក់បញ្ចូល ការងារកំណែទម្រង់រដ្ឋបាលសាធារណៈទៅក្នុងថវិកាកម្មវិធីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំចាត់តាំងសមាសភាពធនធានមនុស្សសម្រាប់ដឹកនាំ គ្រប់ គ្រង និង ជំរុញអនុវត្តក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យមុខងារសាធារ ណៈ និង ការងារកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើនឆ្លើយតប ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។

ជាទីបញ្ចប់ ខ្ញុំសូមបង្ហាញដល់វត្តស័ក្តសិទ្ធិទាំងអស់ក្នុងលោក និង ទេវតាឆ្នាំថ្មីជូនពរ ជ័យមហាប្រសើរជូនដល់ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកស្រី អស់ លោក អ្នកនាងកញ្ញាទាំងអស់ឱ្យសម្រេចជោគជ័យគ្រប់ការងារ មានសុភមង្គលគ្រប់ក្រុម គ្រួសារ និង ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ។

ខ្ញុំសូមប្រកាសបិទ អង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ និង លើក ទិសដៅការងាររបស់វិស័យមុខងារសាធារណៈជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ នៃ រដ្ឋសភា របស់ក្រសួងមុខងារសាធារណៈ ចាប់ពីពេលនេះតទៅ។

សូមអរគុណ!